

だい第 3 課 冬はとても寒くなります

? あなたの国にはどんな季節がありますか?  
 តើនៅប្រទេសរបស់អ្នកមានរដូវអ្វីខ្លះ?



1. 春は桜の花が咲きます

Can-do+ 08

日本の四季についての短い動画を見て、季節の特徴を理解することができる。  
 អាចយល់ពីលក្ខណៈពិសេសរបស់រដូវនៅជុំវិញតាមរយៈវីដេអូខ្លីៗ

1 ことばの準備  
 សិក្សាពាក្យ

【季節のことば】

a. 暑い




b. すずしい



c. 寒い



d. 暖かい



e. じめじめする/  
 蒸し暑い



f. 雨が降る



g. 雪が降る




h. 桜の花が咲く



i. もみじがきれい(な)



j. セミが鳴く



(1) 絵を見ながら聞きましょう。🔊 03-01

ចូរស្តាប់បណ្តើរ មើលរូបភាពបណ្តើរ។

(2) 聞いて言いましょう。🔊 03-01

ចូរស្តាប់ហើយថាតាម។


(3) 聞いて、a-j から選びましょう。🔊 03-02

ចូរស្តាប់ហើយចូរជ្រើសរើសចេញពី a ដល់ j ។

第3課 冬はとても寒くなります

2 おんせい き 音声を聞きましょう。  
ចូរស្តាប់

▶ 日本を紹介する映像を見ている。  
អ្នកកំពុងមើលវីដេអូដែលណែនាំពីជប៉ុន។



(1) 日本にほんの季節きせつの特徴とくちょうを、1 の a-j から選えらびましょう。🔊 03-03  
ចូរជ្រើសរើសលក្ខណៈពិសេសនៃរដូវក្នុងប្រទេសជប៉ុនពី a ដល់ j នៅក្នុង ១។



春 ( , )



梅雨 ( , )



夏 ( , )



冬 ( , )



秋 ( , )

(2) ことばかことばを確認かくにんして、もういちど聞ききましょう。🔊 03-03  
មើលពាក្យហើយស្តាប់ម្តងទៀត។

たくさん 聴こえる | 学校 សាលា



かたち ちゅうもく  
形に注目

(1) <sup>おんせい き</sup> 音声を聞いて、<sup>か</sup> \_\_\_\_\_ にことばを書きましょう。 03-04

ចូរស្តាប់ហើយបំពេញចន្លោះ។

<sup>はる さくら はな さ</sup> 春は桜の花が咲きます。 <sup>あたた</sup> 暖かく \_\_\_\_\_。

<sup>なつ あつ</sup> 夏は暑いんです。 <sup>がっこう やす</sup> 学校が休みに \_\_\_\_\_。

<sup>あき</sup> 秋はすずしく \_\_\_\_\_。

<sup>へんか</sup> 変化について <sup>い</sup> 言うとき、 <sup>かたち つか</sup> どんな形を使っていましたか。 → <sup>ぶんぽう</sup> 文法ノート ①

ពេលនិយាយពីការប្រែប្រួល តើគេប្រើទម្រង់អ្វី?

(2) <sup>かたち ちゅうもく</sup> 形に注目して、 <sup>おんせい</sup> 音声をもういちど聞きましょう。 03-03

ពិនិត្យមើលទម្រង់ហើយស្តាប់ម្តងទៀត។



## 2. どんな季節がありますか？

Can-do 09

自分の国の季節の特徴について、簡単に話すことができる。  
អាចនិយាយពីលក្ខណៈពិសេសរបស់រដូវនៅប្រទេសរបស់ខ្លួន។





### 1 会話を聞きましょう。

ចូរស្តាប់ការសន្ទនា។

▶ 自分の国の季節や気候について、4人の人が話しています。  
មនុស្ស៤នាក់កំពុងនិយាយពីអាកាសធាតុក្នុងប្រទេសរបស់ពួកគេ។

(1) それぞれの国の季節は、a-d のどれですか。

ចូរជ្រើសរើសអាកាសធាតុតាមប្រទេសនីមួយៗ។



①  03-05	②  03-06	③  03-07	④  03-08

(2) もういちど聞きましょう。

4人の国の季節には、それぞれどんな特徴がありますか。ア-キから選びましょう。

ចូរស្តាប់ម្តងទៀត។ តើរដូវនៅក្នុងប្រទេសអ្នកទាំង៤មានលក្ខណៈពិសេសបែបណាខ្លះ? ចូរជ្រើសរើសចេញពី A ដល់ K។

ア. 夏はとても暑い・冬はとても寒い	イ. 一年中夏	ウ. 冬が長い
エ. ずっと暑い	オ. 雨季と乾季がある	カ. 四季がある
		キ. 雪がたくさん降る

①  03-05	②  03-06	③  03-07	④  03-08
,		,	,


(3) ことばを確認して、もういちど聞きましょう。 03-05 ~ 03-08

មើលពាក្យហើយស្តាប់ម្តងទៀត។

おなじ ぬつ 40 度 40 អង្សា (~度 (-អង្សា)) | マイナス ជក | 短い ខ្លី  
 そうなんですか អញ្ចឹងឬ?

2 自分の国の季節について話しましょう。

ជូនិយាយអំពីរដូវនៅក្នុងប្រទេសរបស់អ្នក។



(1) 会話を聞きましょう。 (03-09) (03-10) (03-11)  
ជូនស្តាប់ការសន្ទនា។

(2) シャドーイングしましょう。 (03-09) (03-10) (03-11)  
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។

(3) 自分の国や住んでいるところの季節について話しましょう。  
សូមនិយាយអំពីរដូវនៅប្រទេសរបស់អ្នកឬកន្លែងដែលអ្នករស់នៅ។




### 3. もみじの景色がきれいですから

Can-do 10

自分が好きな季節とその理由について、簡単に話すことができる。  
អាចនិយាយបានពីរដូវដែលខ្លួនចូលចិត្តនិងហេតុផលដែលចូលចិត្ត។

#### 1 会話を聞きましょう。 ចូរស្តាប់ការសន្ទនា។

▶ 川野さんとメリさんとアラムさんが、好きな季節について話しています。  
Aramu, Meri និង Kawano កំពុងនិយាយអំពីរដូវដែលពួកគេចូលចិត្ត។



(1) はじめに、スクリプトを見ないで会話を聞きましょう。🔊 03-12

好きな季節はいつですか。a-d から選びましょう。

ដំបូងស្តាប់ការសន្ទនាដោយមិនមើលអត្ថបទ។ តើរដូវណាដែលពួកគេចូលចិត្ត? សូមជ្រើសរើសពី a ដល់ d។

- a. 春 (はる)      b. 夏 (なつ)      c. 秋 (あき)      d. 冬 (ふゆ)


	アラムさん	メリさん	かわの川野さん
好きな季節			

(2) もういちど聞きましょう。🔊 03-12


どうしてその季節が好きですか。ア-カから選びましょう。

ចូរស្តាប់ម្តងទៀត។ តើហេតុអ្វីបានជាពួកគេចូលចិត្តរដូវនោះ? សូមជ្រើសរើសពី A-ក។

ア. すずしい



イ. 果物がおいしい



ウ. もみじの景色がきれい




エ. 海や山で遊ぶのが好き



オ. 暑いのが好き



カ. 暑いのが苦手



	アラムさん	メリさん	かわの川野さん
どうして?			



## (3) スクリプトを見ながら聞きましょう。🔊 03-12

ចូរស្តាប់បណ្តើរ មើលអត្ថបទសន្ទនាបណ្តើរ។

かわの 川野 : アラムさん、好きな季節はいつですか？

アラム : そうですね。秋がいちばん好きです。

かわの 川野 : どうしてですか？

アラム : 私は暑いのが苦手ですから。秋はすずしいですから好きです。

メリさんは？

メリ : 私は暑いのが大好きですから、夏が好きです。

かわの 川野 : へー、そうですか。

メリ : 海や山で遊ぶのも楽しいです。

かわの 川野さんは？ どの季節が好きですか？

かわの 川野 : 私も秋が好きですね。

アラム : どうしてですか？

かわの 川野 : もみじの景色がきれいですから。

アラム : そうですね。

かわの 川野 : それに、果物もおいしいですよ。

ぶどうとか梨とか。

～よね

あいて 相手もそうだと思っている  
ことを確認する言い方  
～よね ប្រើដើម្បីបញ្ជាក់ទៅកាន់ដៃគូថា គិតដូចយើងដែរឬទេ។

どうして ហេតុអ្វី | ぶどう ផ្លែទំពាំងបាយជូរ | 梨 ផ្លែសាវី



かたち ちゅうもく  
形に注目

(1) 音声を聞いて、                    にことばを書きましょう。🔊 03-13

ចូរស្តាប់ហើយបំពេញចន្លោះ៖

A: 好きな季節はいつですか?

B: 秋が                    好きです。

暑い                    が好きです。

暑い                    が苦手です。

(A: 秋が好きです)

B: どうしてですか?

A: もみじの景色がきれいです                    。

秋はすずしいです                    好きです。

暑いのが大好きです                    、夏が好きです。

海                    山で遊ぶのも楽しいです。

果物もおいしいですね。ぶどう                    梨                    。

❗ 「いちばん」はどんな意味だと思えますか。➡ 文法ノート ②

តើអ្នកគិតថា របស់ណា មានន័យដូចម្តេច?

❗ 「～が好きです/苦手です」の前は、どんな形を使っていましたか。➡ 文法ノート ③

តើគេប្រើទម្រង់អ្វីនៅខាងមុខ ~ が好きです/ 苦手です ?

❗ 理由を言うとき、どんな形を使っていましたか。➡ 文法ノート ④ ⑤

ពេលនិយាយពីហេតុផល តើគេប្រើទម្រង់អ្វី?

❗ 例を挙げるとき、どんな形を使っていましたか。➡ 文法ノート ⑥ ⑦


ពេលលើកឧទាហរណ៍ តើគេប្រើទម្រង់អ្វី?

(2) 形に注目して、会話をもういちど聞きましょう。🔊 03-12

ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។



2 <sup>す</sup>好きな<sup>きせつ</sup>季節<sup>はな</sup>について話<sup>はな</sup>しましょう。  
សូមនិយាយអំពីរដូវដែលអ្នកចូលចិត្តនិងមូលហេតុដែលចូលចិត្ត។



- (1) <sup>かいわ</sup>会話を<sup>き</sup>聞きましょう。🔊 03-14  
ចូរស្តាប់ការសន្ទនា។
- (2) シャドーイングしましょう。🔊 03-14  
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) <sup>じぶん</sup>自分の<sup>す</sup>好きな<sup>きせつ</sup>季節<sup>はな</sup>について話<sup>はな</sup>しましょう。言<sup>い</sup>いたい<sup>こと</sup>こと<sup>ば</sup>が<sup>にほんご</sup>日本語<sup>で</sup>で<sup>わ</sup>わから<sup>ない</sup>ない<sup>とき</sup>ときは、<sup>しら</sup>調べ<sup>ま</sup>ましょう。  
ចូរនិយាយអំពីរដូវដែលអ្នកចូលចិត្ត។ សូមស្រាវជ្រាវពាក្យពិបាកដែលអ្នកចង់ប្រើដោយខ្លួនឯង។

ちょうかい  
聴解スクリプト1. はる さくら はな さ  
春は桜の花が咲きます

03-03

はる さくら はな さ あたた  
春は桜の花が咲きます。暖かくなります。つゆ あめ ふ  
梅雨は雨がたくさん降ります。じめじめしています。なつ あつ な がっこう やす  
夏は暑いんです。セミが鳴きます。学校が休みになります。あき  
秋はすずしくなります。もみじがきれいです。ふゆ さむ ゆき ふ  
冬は寒いんです。雪が降ります。2. きせつ  
どんな季節がありますか？

① 03-05

A：ジョーイさんの国には、どんな季節がありますか？

B：一年中夏です。ずっと暑いんです。

A：そうですか。

② 03-06

A：タムさんの国には、どんな季節がありますか？

B：雨季と乾季があります。

A：そうですか。

B：乾季はとても暑いんです。

A：へー。

B：でも、雨季は少しすずしくなります。雨がたくさん降ります。

③ 03-07

A：バヤルさんの国には、どんな季節がありますか？

B：日本と同じです。四季があります。

でも、夏はとても暑いんです。冬はとても寒いんです。

A：そうですか。

B：夏は40度、冬はマイナス40度になります。

A：へー、そうなんですか。

④  03-08

A：陳さんの国には、どんな季節がありますか？

B：私の国にも四季があります。

でも、夏はとても短いです。

冬がとても長いです。10月ごろから5月ごろまで冬です。

A：そうですか。

B：雪がたくさん降ります。とても寒いです。

A：そうなんですか。

## 第3課 冬はとても寒くなります

## かんじの ことば

1 読んで、意味を確認しましょう。  
 ចូរអាន និងពិនិត្យមើលអត្ថន័យនៃអក្សរ កាន់ជី ខាងក្រោមនេះ។

きせつ 季節	季節	季節	はな 花	花	花
はる 春	春	春	おな 同じ	同じ	同じ
なつ 夏	夏	夏	あつ 暑い	暑い	暑い
あき 秋	秋	秋	さむ 寒い	寒い	寒い
ふゆ 冬	冬	冬			

2 \_\_\_\_\_ の漢字に注意して読みましょう。  
 ចូរអានដោយយកចិត្តទុកដាក់ទៅលើអក្សរ កាន់ជី ខាងក្នុង\_\_\_\_\_។

- ① 秋は、果物くだものがおいしいです。
- ② 春は、いろいろな花さが咲きます。
- ③ 私は、暑あついのが大好きだいすですから、夏すが好きです。
- ④ A：バチカさんの国くにには、どんな季節きせつがありますか？  
 B：日本にほんと同じです。でも、冬ふゆがとても寒さむいです。

3 上の \_\_\_\_\_ のことばを、キーボードやスマートフォンでにゅうりょく入力にゅうりょくしましょう。  
 សូមសាកល្បងវាយអក្សរកាន់ជីនៅខាងលើបន្ទាត់ចូលទូរស័ព្ទដៃឬកុំព្យូទ័រ។

ぶんぼう 文法ノート

1

Nに	
ナA-に	なります
イA-く	

はる さくら はな さ 暖か なたた  
 春は桜の花が咲きます。暖かくなります。  
 នៅរដូវផ្ការីកផ្កាស្កររីក អាកាសធាតុនឹងទៅជាកក់ក្តៅ។

- なります (なる) ប្រើដើម្បីបង្ហាញពីការប្រែប្រួល។ នៅក្នុងមេរៀននេះគេប្រើពេលបង្ហាញពីការប្រែប្រួលធាតុអាកាស។

- ករណីនាមនិងគុណនាមナ គេប្រើ になります ។ ករណីគុណនាមイ ប្រើ いきます ដើម្បីបានទម្រង់ ~くなります ។

- 「なります (なる)」は変化を示します。この課では、気候の変化を表すときに使っています。
- 名詞とナ形容詞の場合は「～になります」の形を使います。イ形容詞の場合は、語尾の「い」を「く」に変えて「～くなります」になります。

れい  
 [例] ▶ 夏は学校が休みになります。  
 សាលានឹងសម្រាកនៅរដូវក្តៅ។

▶ 花が咲いて、公園がきれいになりました。  
 ពេលផ្ការីក សួនឧទ្យានក៏ប្រែទៅជាស្អាត។

▶ A : ちょっと、すずしくなりましたね。  
 B : そうですね。  
 អាកាសធាតុបានប្រែក្លាយទៅជាត្រជាក់ស្រួលបន្តិចហើយ។  
 ពិតមែនហើយ។

2

いちばん	ナA-です
	イA-いです

あき  
 秋がいちばん好きです。  
 ខ្ញុំចូលចិត្តរដូវផ្ការីកជាងគេ។

- いちばん មានបង្ហាញពីលំដាប់ដំបូងគេ ប៉ុន្តែនៅពេលដែលដាក់នៅខាងមុខគុណនាម វាបង្ហាញពីអត្ថន័យថា "បំផុត"។

- 「いちばん」はもともとは「順序が最初」という意味ですが、形容詞の前につくと「もっとも」という意味を表します。

れい  
 [例] ▶ A : 好きな季節はいつですか?  
 តើរដូវដែលអ្នកចូលចិត្តនៅពេលណាដែរ?

B : 春がいちばん好きです。  
 ខ្ញុំចូលចិត្តរដូវផ្ការីកជាងគេ។

▶ 日本では、8月がいちばん暑いです。  
 នៅប្រទេសជប៉ុន ខែសីហាក្តៅជាងគេ។

第3課 冬はとても寒くなります

3

イA-いのが	<sup>す</sup> 好きです <sup>にがて</sup> 苦手です
--------	--

わたし あつ <sup>す</sup>私は暑いのが好きです。 <sup>さむ</sup>寒いのが <sup>にがて</sup>苦手です。  
 ខ្ញុំចូលចិត្តធាតុអាកាសក្តៅ។ ខ្ញុំមិនចូលចិត្តធាតុអាកាសត្រជាក់ទេ។

- ក្នុងមេរៀនទី២អ្នកបានរៀនរួចមកហើយនូវទម្រង់ 動詞の辞書形+のが好きです ដូចនៅក្នុងឧទាហរណ៍ ゲームをするのが好きです (ខ្ញុំចូលចិត្តការលេងហ្គេម)។ ករណីគុណនាម-គេភ្ជាប់នឹង「の」។ ឧទាហរណ៍ 暑い / 寒い+のが好きです (ខ្ញុំចូលចិត្តធាតុអាកាសក្តៅ/ត្រជាក់)។

- 「苦手」(ខ្សោយ) ជាសំនួនដែលអត្ថន័យក្នុងលក្ខណៈបដិសេធដែលមានន័យថាមិនពូកែ ហើយក៏ត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងការសន្ទនា ដោយសារវាមានលក្ខណៈស្រាលជាងការនិយាយថា「好きじゃない」។

- ឃ្លាបដិសេធមានការប្រើប្រាស់ច្រើនទៅលើការប្តូរពី「が」ទៅ「は」 ដែលមានដូចជា「～のは好きじゃありません / ～好きじゃない」។

- 第2課では、「ゲームをするのが好きです。」のように、「動詞の辞書形+のが好きです」の形を勉強しました。イ形容詞の場合も「の」をつけて、「暑い/寒い+のが好きです」のように言います。ここでは、気候の好き嫌いを言うときに使っています。
- 「苦手」は得意じゃないという否定的な意味の表現で、「好きじゃない」よりも婉曲的な言い方になるため、会話でよく使われます。
- 否定文は「～のは好きじゃありません / ～のは好きじゃありません」のように、「が」が「は」に変化することが多いです。

[例] ▶ <sup>れい</sup>寒いのはあまり <sup>さむ</sup>好きじゃ <sup>す</sup>ないです。  
 ខ្ញុំមិនសូវចូលចិត្តអាកាសធាតុរងាទេ។

4

ナA- です イA- いです	から
-------------------	----

<sup>あき</sup>秋が <sup>す</sup>好きです。 <sup>けしき</sup>もみじの景色がきれいですから。  
 ខ្ញុំចូលចិត្តរដូវស្លឹកឈើជ្រុះព្រោះមានទេសភាពស្លឹកឈើពណ៌ក្រហមស្អាត។

- 「から」 បង្ហាញពីមូលហេតុពេលដាក់នៅខាងក្នុងឃ្លា។ ដូចឃ្លាឧទាហរណ៍「もみじの景色がきれいですから。」 បង្ហាញពីមូលហេតុដែលចូលចិត្តរដូវស្លឹកឈើជ្រុះ។

- នៅក្នុងមេរៀននេះបានលើកឡើងនូវទម្រង់「形容词です+から」 ប៉ុន្តែនៅខាងមុខ「から」 ក៏ត្រូវបានប្រើប្រយោគកិរិយាសព្ទដែរ។

- 「から」は、文末について理由を表します。例文の「もみじの景色がきれいですから。」は、秋が好きな理由を示しています。
- この課では「形容词です+から」の形を取り上げますが、「から」の前には動詞文も使われます。

[例] ▶ A: <sup>す</sup>好きな <sup>きせつ</sup>季節はいつですか?  
 តើរដូវណាដែលអ្នកចូលចិត្ត?  
 B: <sup>あき</sup>秋です。  
 ខ្ញុំចូលចិត្តរដូវស្លឹកឈើជ្រុះ។  
 A: どうしてですか?  
 ហេតុអ្វី?  
 B: <sup>くだもの</sup>果物がおいしいですから。  
 ដោយសារតែផ្លែឈើមានរសជាតិឆ្ងាញ់។

5

S1から、S2

暑いのが大好きですから、夏が好きです。

ខ្ញុំចូលចិត្តរដូវក្តៅ ដោយសារតែខ្ញុំចូលចិត្តធាតុអាកាសក្តៅ ។

- からの មិនត្រឹមតែបង្ហាញពីមូលហេតុប៉ុណ្ណោះទេ។ វាក៏មានតួនាទីភ្ជាប់ប្រយោគមួយទៅប្រយោគមួយទៀតដែរ។ S1បង្ហាញពីមូលហេតុរបស់ S2។
- នៅក្នុងមេរៀននេះគេនឹងលើកឡើងនូវទម្រង់សម្រាប់ភ្ជាប់ជាមួយប្រយោគកិរិយាសព្ទ ប្រយោគនាមនិងប្រយោគគុណនាម។
- 理由の「から」は文末に使われるだけではなく、文と文をつなぐ働きがあります。S1 が S2 の理由を示します。
- この課では、名詞文、形容詞文、動詞文に接続する形を取り上げます。

[例] ▶ 果物がおいしいですから、秋が好きです。  
ខ្ញុំចូលចិត្តរដូវស្លឹកឈើជ្រុះ ដោយសារមានផ្លែឈើឆ្ងាញ់។

▶ 夏休みがありますから、夏がいちばん好きです。  
ខ្ញុំចូលចិត្តរដូវក្តៅជាងគេ ដោយសារមានវិស្សមកាលរដូវក្តៅ។

6

N1やN2

海や山で遊ぶのも楽しいです。

ខ្ញុំរីករាយនឹងការលេងនៅភ្នំនិងសមុទ្រ។

- បរិវារសព្ទ ឬប្រើសម្រាប់ភ្ជាប់នាមជាមួយនាមដូច ដែរ ប៉ុន្តែគេប្រើនៅពេលលើកយកតែឧទាហរណ៍ខ្លះមកនិយាយ។ ក្នុងឧទាហរណ៍នេះ ក្រៅពីភ្នំនិងសមុទ្រគាត់ក៏បានទៅទន្លេនិងព្រៃដែរ តែគេលើកយកតែភ្នំនិងសមុទ្រមកធ្វើជាឧទាហរណ៍។
- など ត្រូវបានបន្ថែមខាងក្រោយ N2 ដើម្បីបានទម្រង់ N1 やN2など។
- 助詞「や」は、「と」と同じで名詞と名詞をつなぎます。「と」との違いは、「や」は例を挙げるときに使われることです。この文では、海と山以外にも、川や森などで遊ぶことが考えられますが、全部を言わないで、代表例として海と山を挙げています。
- N2 のあとに「など」をつけて「N1 や N2 など」と言うこともあります。

[例] ▶ 春は、桜やチューリップなどの花が咲きます。  
នៅរដូវផ្ការីកផ្កាធូលីបនិងសាក្សីជាដើមរីកស្កុះស្កាយ។



### 7 N1とか (N2とか)

秋は果物あき くだものがおいしいですね。ぶどうとか梨なしとか。

នៅរដូវស្លឹកឈើជ្រុះផ្លែឈើមានរសជាតិឆ្ងាញ់ណាស់។ មានដូចជា សាវី និងផ្លែទំពាំងបាយជូរជាដើម។

- សំនួរនេះគេប្រើពេលលើកឧទាហរណ៍។ នៅក្នុងឧទាហរណ៍នេះគេរៀបរាប់ពីផ្លែឈើដែលឆ្ងាញ់នៅរដូវស្លឹកឈើជ្រុះ។
- とかខុសពីやក្នុងចំនុច⑥ដោយ とかអាចប្រើបានទោះជាឧទាហរណ៍ដែលលើកមកមានតែមួយ។ ឧទាហរណ៍ N1 とか ។
- បើប្រៀបធៀបជាមួយនឹង「や」、「とか」ប្រើច្រើនក្នុងភាសានិយាយ។
- ទោះជាក្នុងឧទាហរណ៍ とかមានតែប្រើជាមួយនាមក៏ដោយ វាក៏ត្រូវបានប្រើជាមួយគុណនាមនិងកិរិយាសព្ទផងដែរ ហើយអាចប្រើប្រាស់ទាំងនៅចុងនិងនៅកណ្តាលឃ្លា។

- 例を挙げるときの言い方です。ここでは、秋のおいしい果物の例を挙げています。
- 「とか」は、⑥の「や」とは違い、例示するものが1つでもかまいません。このときは、「N1 とか」になります。
- 「や」に比べると口語的な表現で、話し言葉に多く使われます。
- ここでは、名詞につく例だけを扱いますが、「とか」は形容詞や動詞など、ほかの言葉のあとにも用いられます。また、文中にも文末にも使われます。

[例] ▶ 夏なつやす休みに、どこりょこうか旅行いに行きたいですね。北海道ほっかいどうとか。  
 វិស្សមកាលរដូវក្តៅ ខ្ញុំចង់ទៅដំណើរកម្សាន្តនៅកន្លែងណាមួយ។ ដូចជាហុកកែដូជាដើម។

▶ A : どんなスポーツすが好きですか?  
 តើអ្នកចូលចិត្តកីឡាអ្វី?


B : スキーとか、スケートとか、ウィンタースポーツだいすが大好きです。  
 ខ្ញុំចូលចិត្តកីឡានៅរដូវរងាដូចជា ជិះស្លឹកទឹកកក និង ជិះក្តារស្លឹកដើម។

日本の生活 TIPS

● 日本にほん きこうの気候 អាកាសធាតុនៅជប៉ុន

ដោយសារប្រទេសជប៉ុនជាប្រទេសដីកោះដែលតូចវែងនិងលាតសន្ធឹងពីជើងទៅត្បូង ធាតុអាកាសមានការប្រែប្រួលខ្លាំងទៅតាមតំបន់នីមួយៗដែរ។

日本は南北に細長い島国なので、地域によって気候が大きく異なります。



▶ 東京とうきょう ទីក្រុងតូក្យូ (Tokyo)

នៅទីក្រុងតូក្យូចាប់ពីចុងខែមីនាទៅនឹងប្រែទៅជាកក់ក្តៅដោយសារឈានចូលដល់រដូវផ្ការីក។ រដូវក្តៅចាប់ពីខែកក្កដាដល់សីហា មានអាកាសធាតុក្តៅសើម ហើយថ្ងៃខ្លះសីតុណ្ហភាពអតិបរមានឹង៤០អង្សា។ នៅអំឡុងចាប់ពីខែតុលាទៅអាកាសធាតុនឹងប្រែទៅជាត្រជាក់ បន្តិចម្តងៗ។ រដូវរងាចាប់ពីខែធ្នូដល់ខែកុម្ភៈ មានខ្យល់ត្រជាក់ មានអាកាសធាតុស្ងួត ហើយមេឃស្រឡះ។ នៅទីក្រុងតូក្យូការធ្លាក់ព្រិល កម្រមានណាស់ ក្នុង១ឆ្នាំមានតែ២ប្រាំដងប៉ុណ្ណោះ។

東京では、3月の終わりごろから暖かくなってきて、春になります。7月から8月の夏はとも蒸し暑く、最高気温が40度近くになる日もあります。10月ごろからだんだん寒くなり、12月から2月ごろまで続く冬には、冷たい風が吹いて、乾燥した晴れの天気が続きます。東京では、雪が降ることはめったになく、1年で数回程度です。

▶ 北海道ほっかいどう ហុកកៃដូ (Hokkaido)

ហុកកៃដូ មានទីតាំងស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសជប៉ុន។ នៅរដូវក្តៅ គឺត្រជាក់ស្រួល នៅរដូវរងា គឺត្រជាក់ខ្លាំងណាស់។ នៅរដូវក្តៅអាកាសធាតុលើសពី៣០អង្សាមានតែពីរ ឬបីថ្ងៃប៉ុណ្ណោះ។ នៅក្នុងរដូវរងារទោះបីជាពេលថ្ងៃក៏ដោយអាកាសធាតុភាគច្រើន គឺក្រោមសូន្យ។ សីតុណ្ហភាពដែលត្រជាក់បំផុតអាចចុះដល់ជិតដក២០អង្សាក៏មានដែរ។ នៅរដូវរងាគឺមានព្រិលធ្លាក់ច្រើន។

日本のいちばん北にある北海道は、夏はずしく冬は寒さが厳しい地域です。夏は30度を超える日は数日しかありませんが、冬の間は日中でも氷点下の日が多く、最低気温がマイナス20度近くになることもあります。冬は雪が深く積もります。

▶ <sup>おきなわ</sup> 沖縄 អូគីណាវ៉ា (Okinawa)

អូគីណាវ៉ាស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន មានអាកាសធាតុត្រូពិចដែលមានសីតុណ្ហភាពខ្ពស់ពេញមួយឆ្នាំ ហើយអ្នកអាចហែលទឹកក្នុងសមុទ្របានចាប់ពីខែមេសាដល់ខែតុលា។ ទោះបីជានៅរដូវរងារក៏ដោយ សីតុណ្ហភាពដែលទាបបំផុតមិនងាយធ្លាក់ដល់ ១០អង្សាទេ។ ដោយសារគំលាតសីតុណ្ហភាពមានតិច ដូចនេះអាកាសធាតុនៅអូគីណាវ៉ាគឺងាយស្រួលក្នុងការរស់នៅ។ ប៉ុន្តែចាប់ពីខែកក្កដាដល់ខែតុលាជារដូវដែលមានខ្យល់ល្អះ។ នៅអូគីណាវ៉ាមានខ្យល់ល្អះបក់ប្រហែលជាង ១០ ក្នុងមួយឆ្នាំ។

日本の南にある沖縄は、1年を通して気温が高い亜熱帯気候で、4月ごろから10月ごろまで泳ぐことができます。冬でも最低気温が10度を下回することはほとんどなく、気温の差が少なく過ごしやすい気候です。ただし、沖縄では7月から10月は台風のシーズンとなり、毎年10個程度の台風が接近します。

▶ <sup>にほんかいがわ</sup> 日本海側 ប៉ែកខាងសមុទ្រជប៉ុន

ប៉ែកខាងសមុទ្រជប៉ុនដែលមានខេត្តដូចជានីហ្គាតា តូយ៉ាម៉ា និង អ៊ីស៊ីកាវ៉ា មានអាកាសធាតុខុសគ្នាពីប៉ែកមហាសមុទ្រប៉ាស៊ីហ្វិកដូចជាតូក្យូដើម។ នៅរដូវក្តៅ មេឃស្រឡះហើយភ្លៀងខ្លាំងណាស់ ចំណែកឯនៅរដូវរងារ វិញមានអាកាសធាតុមិនល្អច្រើន ហើយមានភ្លៀង និងព្រិលធ្លាក់។ តំបន់ខ្លះមានព្រិលធ្លាក់កម្រាស់ជាច្រើនម៉ែត្រ។

新潟、富山、石川などの日本海側は、東京などの太平洋側の気候とは異なります。夏は晴れて非常に暑い日が多いのに対し、冬は天気が悪い日が多く、雨や雪が降るのが特徴です。多いところでは、雪が数メートルも積もります。

● <sup>つゆ</sup> 梅雨 រដូវវស្សា

ពីចុងខែឧសភាបន្តរហូតដល់ពាក់កណ្តាលខែកក្កដាជារដូវដែលមានភ្លៀងធ្លាក់ច្រើន។ នៅពេលដល់រដូវវស្សា មិនត្រឹមតែសីតុណ្ហភាពទេសូម្បីតែសំណើមក៏កើនឡើងដែរ ហើយអាហារនឹងងាយដុះផ្សិតណាស់ ដូចនេះអ្នកត្រូវប្រយ័ត្ននឹងការពុលអាហារ។ ម្យ៉ាងវិញទៀត នៅផ្ទះបាយ និងអាងត្រាំទឹកងាយនឹងដុះផ្សិត។ សម្លៀកបំពាក់ដែលបោកគក់ដោយសារតែវាមិនងាយស្ងួតដូច្នោះការបោកគក់ និងការសម្អាត គឺពិបាក។ ពេលរដូវវស្សាចប់រដូវក្តៅដ៏ពេញលេញនឹងចាប់ផ្តើម។

梅雨は、5月の終わりから7月中旬ごろまで続く、雨の多い季節です。梅雨になると、気温だけでなく湿度も上がって食べ物が腐りやすくなるため、食中毒に注意しなければなりません。また、台所や風呂にカビが出やすくなったり、洗濯物がなかなか乾かなくなったりするので、掃除や洗濯が大変になります。梅雨が明けると、本格的な夏が始まります。

● <sup>さくら はなみ</sup> 桜と花見 ផ្កាសាគូរ៉ា និង ការមើលផ្កាសាគូរ៉ា

ចាប់ពីចុងខែមីនាមរហូតដល់ខែមេសាផ្កាសាគូរ៉ាដែលមានពណ៌ផ្កាលឿងស្រាលនឹងរីកស្រះគ្នា ហើយនេះជាសញ្ញាបង្ហាញថារដូវផ្កាសាគូរ៉ាបានមកដល់ហើយ។ រដូវដែលផ្កាសាគូរ៉ារីក ជារដូវកាលដែលមានការផ្លាស់ប្តូរឆ្នាំសិក្សាថ្មី ដូចជាការបើកបរវេសនកាលប្បការបញ្ចប់ការសិក្សា។

មុនពេលដល់រដូវផ្កាសាគូរ៉ា មានការព្យាករណ៍ពីការរីករបស់ផ្កាសាគូរ៉ា ដូចជាតើពេលណារីកពេញនិងពេលណាវាយ។



គ្រប់តំបន់ទូទាំងប្រទេសជប៉ុន មានកន្លែងល្បីៗ ជាច្រើនសម្រាប់មើលផ្កាសាគូរ៉ា។

នៅក្រោមដើមសាគូរ៉ា គេនាំគ្នាមើលផ្កាបណ្តើរញាំអាហារប្រអប់ និងដឹកស្រាបណ្តើរដែលគេហៅថា ហាណាមិ(ការមើលផ្ការីក)។ នៅសួនឧទ្យានផ្កាសាគូរ៉ាដែលល្បីជាងគេរាល់ឆ្នាំ មានមនុស្សជាច្រើនមកអង្គុយពិចនិកមើលផ្កាក្រោមដើមសាគូរ៉ា។ ដើម្បីបានកន្លែងល្អសម្រាប់អង្គុយមើលផ្កា មនុស្សមួយចំនួនមកពីព្រឹកព្រលឹមដើម្បីចាប់កន្លែង។








桜は3月下旬から4月にかけて、いっせいに薄いピンクの花を咲かせ、春が来たことの象徴になっています。また、桜の咲く時期は年度の変り目なので、卒業や入学のイメージと結び付けられることもあります。

桜が咲くシーズンの前には、天気予報では、桜がいつ咲き、いつ満開になり、いつ散るかを予想する「開花予想」が報じられます。

日本の各地には、桜で有名なスポットがあります。桜の木の下で、花を見ながら、お弁当を食べたり、お酒を飲んだりするのが「花見」です。桜で有名な公園では、毎年、桜の木の下にレジャーシートを敷いて、花見をする光景が見られます。花見では、いい場所をとるために、朝早くから「場所取り」をすることもあります。

● 紅葉 スイカズミツバ


ក្នុងរដូវស្លឹកឈើជ្រុះ ពណ៌ស្លឹកឈើនឹងប្រែពីបៃតងទៅជាទឹកក្រូច លឿង ឬ ក្រហមជាដើមដែលគេហៅថា កូយ៉ូ (ស្លឹកឈើនៅសរទររដូវ)។ នៅពេល ស្លឹកឈើប្រែពណ៌មនុស្សម្នាក់ៗនាំគ្នាដើរកំសាន្តតាមសួនច្បារតាមភ្នំបូជ្រលងជា ដើមដើម្បីមើលស្លឹកឈើដែលមានពណ៌ស្រស់ស្អាត។ រដូវស្លឹកឈើជ្រុះជា ធម្មតាគឺចាប់ផ្តើមពីខែតុលាដល់ខែវិច្ឆិកា ហើយខុសគ្នាតាមរយៈកំពស់ និង តំបន់ជាដើម។ អ្នកអាចស្វែងរកព័ត៌មានអំពីពេលវេលាការប្រែពណ៌ស្លឹកឈើ និងទីកន្លែងដែលមានស្លឹកឈើប្រែពណ៌នៅគ្រប់តំបន់ទូទាំងប្រទេស។ ការ មើលស្លឹកឈើពណ៌ក្រហមខុសពីសាក្វារ៉ា ដោយសារការមើលស្លឹកឈើមិន មានទំនៀមទម្លាប់ផឹកស្រា និងញ៉ាំអាហារប្រអប់នៅក្រោមដើមឈើដែល មានស្លឹកពណ៌ក្រហមទេ។



秋になると、木の葉の色が緑から赤やオレンジ、黄色に変わります。これを「紅葉」といいます。紅葉の季節になると、人々は美しい紅葉を見るために、山や渓谷、庭園などに行きます。紅葉の季節は、だいたい10月から11月ぐらいで、地方や標高によって違います。紅葉のシーズンには、全国各地の紅葉スポットの紅葉がどのような状態か(色づきはじめ～見ごろ～散りぎわ、など)をネットで調べることができます。ただし、紅葉は桜とは違い、紅葉した木の下でお弁当を食べたりお酒を飲んだりする習慣はありません。

● セミ スズメ

សត្វដែលជាសត្វល្អិតដែលយំដោយសំឡេងខ្លាំងពីកន្លែងខ្ពស់ដូចជាដើមឈើជាដើម។ នៅប្រទេស ជប៉ុនពេលដល់រដូវក្តៅ សត្វយំគ្រប់ទីកន្លែង។ សំឡេងយំរបស់សត្វយំមិនមែនមានត្រឹមតែតាម សួនច្បារ និងក្នុងព្រៃប៉ុណ្ណោះទេ ទោះបីជានៅទីប្រជុំជនក៏មានដែរ យើងអាចនិយាយបានថាសំឡេង យំនេះសញ្ញារបស់រដូវក្តៅនៅក្នុងប្រទេសជប៉ុន។ គេអោយឈ្មោះសត្វយំទៅតាមសំឡេងយំរបស់វាដូច ជា(kana kana) (tsuku tsuku boushi) (min min) ជាដើម ។ ពេលសត្វយំជាច្រើនយំក្នុងពេលតែមួយគេហៅថាសំឡេងយំ (Semi Shigure)។ សំឡេងយំនេះ ត្រូវបានប្រើជាញឹកញាប់ជាសំឡេងដែលបង្ហាញពីរដូវក្តៅនៅក្នុងគំនូរជីវចលនិងរឿងភាគជាដើម។ ជនបរទេសដែលមកដល់ប្រទេសជប៉ុននៅរដូវក្តៅ ពេលបានស្តាប់សំឡេងយំផ្ទាល់ អ្នកខ្លះក៏ស្គាល់ ថាជាសំឡេងដែលបានលឺនៅក្នុងរឿងគំនូរជីវចលរឿងភាគ។



セミは木の上など高いところで大きな声で鳴く昆虫です。日本では夏になると、あちこちでセミが鳴きます。森や公園だけでなく、住宅地でもジージーと鳴くセミの鳴き声は、日本の夏を代表する音と言えるでしょう。鳴き声も種類によって違い、「ミンミンゼミ」「ツクツクボウシ」「カナカナ」など、鳴き声がそのまま呼び名になったセミの種類もあります。多くのセミが一齐に鳴く音は、「せみしぐれ」とも呼ばれています。「せみしぐれ」はドラマやアニメで夏を表す効果音としてもよく使われるので、夏に海外から日本に来た人は、セミの鳴き声を実際に聞いて、「ドラマやアニメで聞いた音！」と思う人もいるそうです。